



សាលាអន្តរជាតិ ស៊ី អេស អេ ហ្វីរស្ត

**CIA FIRST**  
**INTERNATIONAL SCHOOL**

សែនសុខ | SEN SOK

## ជូនចំពោះមាតាបិតា និងអាណាព្យាបាលសិស្សថ្នាក់មត្តេយ្យសិក្សាធានីតេរព

យើងខ្ញុំមានសេចក្តីសោមនស្សក្នុងការស្វាគមន៍ប្អូនៗមកកាន់សាលារៀនសារជាថ្មីក្នុងខែកញ្ញាខាងមុខនេះ។ ដូចដែលលោក-លោកស្រីបានជ្រាបរួចមកហើយថាខាងយើងខ្ញុំកំពុងចាត់វិធានការក្នុងការបង្ការជំងឺ Covid 19 អាស្រ័យហេតុនេះ យើងខ្ញុំស្នើសុំជំនួយរបស់លោក-លោកស្រីទាក់ទងទៅនឹងវិធានការមួយចំនួន ដែលអាចធានាបាននូវសុវត្ថិភាព និងការអនុវត្ត អនាម័យក្នុងថ្នាក់មត្តេយ្យសិក្សារបស់យើង។

យើងខ្ញុំបានបង្កើតបញ្ជីមួយដែលហៅថា 'ការត្រឡប់មកសាលាជាថ្មី' ដោយសូមស្នើដល់លោក-លោកស្រី ផ្តល់ នូវសម្ភារៈដូច ដែលមានក្នុងបញ្ជី ហើយសូមដាក់ឈ្មោះបុត្រធីតារបស់លោក-លោកស្រីនៅលើសម្ភារៈទាំងនោះ ដើម្បីបញ្ជ្រាបការចែករំលែក សម្ភារៈផ្ទាល់ ខ្លួន ជាយថាហេតុ។

ដោយខាងយើងខ្ញុំកំណត់ចំនួនក្នុងការរៀបចំបញ្ចូលសិស្សនៅក្នុងកម្រិតមត្តេយ្យសិក្សា ដូចនេះយើងនឹងមិនអាច មានបន្ទប់រងចាំសម្រាប់ប្អូនៗដែលនៅយូរនោះឡើយ។ យើងខ្ញុំសូមស្នើដល់លោក-លោកស្រីមកទទួលប្អូនៗ ឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយទំនាក់ទំនងខាងក្រៅថ្នាក់របស់ប្អូនៗតាមដែលអាចធ្វើទៅបាន។

### យើងខ្ញុំសូមអរគុណចំពោះការចំណាយពេលវេលាអានបញ្ជីខាងក្រោម៖ ការត្រឡប់មកសាលាជាថ្មី

#### សម្រាប់ប្អូនៗថ្នាក់មត្តេយ្យកម្រិត៣

- ភួយតូចល្មមមួយ
- កូនខ្នើយមួយ
- ដបទឹក
- សូមបញ្ជាក់ផងដែរថាអាហាររដ្ឋានរបស់សាលានឹងមិនបើកដំណើរការនោះទេ ដូចនេះសូមរៀបចំអាហារសម្រន់ដែលផ្តល់នូវសុខភាពល្អសម្រាប់ពេលព្រឹក និងអាហារដែលមានជីវជាតិល្អសម្រាប់ពេលថ្ងៃត្រង់
- ស្បែកជើងសម្រាប់ប្រើក្នុងថ្នាក់ដែលប្រកបដោយសុខភាព និងសុវត្ថិភាព
- សម្លៀកបំពាក់សម្រាប់ផ្លាស់ប្តូរក្នុងករណីចាំបាច់ណាមួយ
- កូនកន្សែងសម្រាប់ជូនដៃ ឬមុខ

#### សម្រាប់ប្អូនៗថ្នាក់មត្តេយ្យកម្រិត៤ និង៥

- ភួយតូចល្មមមួយ
- កូនខ្នើយមួយ
- ដបទឹក
- សូមបញ្ជាក់ផងដែរថាអាហាររដ្ឋានរបស់សាលានឹងមិនបើកដំណើរការនោះទេ ដូចនេះសូមរៀបចំអាហារសម្រន់ ដែលផ្តល់នូវសុខភាពល្អសម្រាប់ពេលព្រឹក និងអាហារដែលមានជីវជាតិល្អសម្រាប់ពេលថ្ងៃត្រង់
- ស្បែកជើងសម្រាប់ប្រើក្នុងថ្នាក់ដែលប្រកបដោយសុខភាព និងសុវត្ថិភាព
- កូនកន្សែងសម្រាប់ជូនដៃ ឬមុខ

